



ព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ

លេខ:...អនុសាស្ត្រ.២៤

ចាតិ សាសនា ព្រះមហាក្សត្រ

~~~~~

អនុប្រធិស្ស

ស្តីពី

### ការយកចំណែករបៀបបង្កើតការប្រព័ន្ធទៅក្នុងក្រសួង

#### រាជធានីភ្នំពេញ

- ពានយើងរដ្ឋធម្មនូឡូនព្រះរាជាណាចក្រកម្ពុជា
- ពានយើងរបៀបបង្កើតការប្រព័ន្ធនស/ករត/០៩១៣/៩០៣ ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការគេងតាំងរាជធានីភ្នំពេញ
- ពានយើងរបៀបបង្កើតការប្រព័ន្ធនស/ករត/១២១៣/១៣៩៣ ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលនិងបំពេញបន្ទូលមសមាសភាពរាជធានីភ្នំពេញ
- ពានយើងរបៀបបង្កើតការប្រព័ន្ធនស/ករម/២០២/នស/៩៤ ចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការរៀបចំនិងការប្រព័ន្ធទៅនៃគណៈរដ្ឋមន្ត្រី
- ពានយើងរបៀបបង្កើតការប្រព័ន្ធនស/ករម/២០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែកុលា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីសហល្វែងនិងការប្រព័ន្ធទៅនៃគណៈរដ្ឋមន្ត្រី
- ពានយើងរបៀបបង្កើតការប្រព័ន្ធនស/ករម/០៩៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ពានយើងរបៀបបង្កើតការប្រព័ន្ធនស/ករម/០៥០៥/០៩៦ ចុះថ្ងៃទី១៣ ខែសកា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីប្រព័ន្ធលិខិត្តហិរញ្ញវត្ថុសាធារណៈ
- ពានយើងរបៀបបង្កើតការប្រព័ន្ធនស/ករម/១២១៣/០៩៦ ចុះថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើប្រាប់ស្តីពីការបង្កើតក្រសួងមុខងារសាធារណៈ
- ពានយើងអនុក្រឹត្យលេខ២១៧ អនក្រ.បក ចុះថ្ងៃទី២ ខែសកា ឆ្នាំ២០១៣ ស្តីពីរបៀបស្តីពីការសំង្គោះនិងការអនុញ្ញាតច្បាប់យោប់គ្រប់ប្រកេទបែងចែកបែងចែកនិងការបង្កើតការប្រព័ន្ធនស/ករម/០៥០៥/០៩៦ ស្តីពីការរៀបចំនិងការប្រព័ន្ធទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ពានយើងអនុក្រឹត្យលេខ៩៩៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព័ន្ធទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ពានយើងអនុក្រឹត្យលេខ៩៩៩ អនក្រ.បក ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីការរៀបចំនិងការប្រព័ន្ធទៅនៃក្រសួងមុខងារសាធារណៈ
- ពានយើងអនុក្រឹត្យលេខ៩៩៩ អនក្រ.បក ចុះថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៤ ស្តីពីក្រោកបែងកកម្មនៅក្នុងនិងក្រោប់ប្រែនសម្រាប់រដ្ឋបាលខ្លួនដែលត្រូវបានបង្កើតនិងក្រោកបែងកកម្មដែលត្រូវបានបង្កើត

- ពានយើងអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់ចែនសម្ប័ន្ធគ្រប់គ្រងនិងមុខតំណែងក្នុងចែនសម្ប័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នខ្លាំងជាតិនិងខ្លាំងរោមជាតិ
- យោងតាមសំណើរបស់ដ្ឋូមន្ទីក្រសួងមុខងារសាធារណៈនិងដ្ឋូមន្ទីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

**សម្រេច  
ចំណុចទី១  
ចានច្បាប់និងប្រើប្រាស់**

#### **មាត្រានៅ ..**

អនុក្រឹត្យនេះមានគោលបំណងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងនិងការប្រើប្រាស់ម្ទៀជាប់កិច្ចសន្យាដែលបារើបង្ហាញនៅតាមក្រសួង ស្ថាប័នខ្លាំងជាតិនិងខ្លាំងរោមជាតិ។

#### **មាត្រានៅ២ ..**

អនុក្រឹត្យនេះមានគោលដោកំណត់ការរៀបចំផែនការប្រើប្រាស់ម្ទៀជាប់កិច្ចសន្យា គោលការណីនិងលក្ខខណ្ឌនៃការធ្វើសវិស និងការធ្វើល្អប្រាក់ក្នុងព្រមទាំងគណនោយ្យភាព ការទទួលខុសត្រូវ ការតាមដានក្រុតពិនិត្យ និងការរាយតម្លៃការគ្រប់គ្រងនិងការប្រើប្រាស់ម្ទៀជាប់កិច្ចសន្យា។

#### **មាត្រានៅ៣ ..**

អនុក្រឹត្យនេះមានវិសាលការណ៍អនុវត្តចំពោះម្ទៀជាប់កិច្ចសន្យាដែលបារើបង្ហាញនៅតាមក្រសួង ស្ថាប័នខ្លាំងជាតិនិងខ្លាំងរោមជាតិ លើកលែងតែការប្រើប្រាស់ម្ទៀជាប់កិច្ចសន្យាបច្ចុប្បន្នដែលទទួលបានការអនុញ្ញាតដោយទេរូកពីការធ្វើល្អប្រាការប្រើប្រាស់ម្ទៀជាប់កិច្ចសន្យាដែលត្រូវបានធ្វើសវិសដ្ឋូកលើនីតិវិធីលទ្ធភាព សាធារណៈ ព្រមទាំងលើកលែងចំពោះការប្រើប្រាស់ម្ទៀជាប់កិច្ចសន្យាបែស់គ្រឹះសាធារណៈរដ្ឋបាលដែលត្រូវគ្រប់គ្រងដោយបច្ចុប្បន្នតិចដោយទេរូក។

#### **មាត្រានៅ៤ ..**

ម្ទៀជាប់កិច្ចសន្យា សំដែងលំម្ទៀមិនមែនជាម្ទៀកិច្ចការក្របខណ្ឌដែលត្រូវបានធ្វើសវិសទៅតាមនីតិវិធីនិងដ្ឋូកលើមុខតំណែងកំណត់ដោយអនុក្រឹត្យនេះ: ដើម្បីបំពេញតម្លៃការដោកំស្ថុងនិងចំណាំចំណេះការសេដ្ឋកិច្ចសន្យាដែលត្រូវបានធ្វើសវិសដ្ឋូកលើនីតិវិធីលទ្ធភាព ស្ថាប័នខ្លាំងជាតិនិងខ្លាំងរោមជាតិដែលជាមុខតំណែងបន្ទាប់បន្ទុំនិងមិនអាចក្លាយមួយចំនួន ហើយការប្រើប្រាស់ម្ទៀជាប់កិច្ចសន្យានេះមានប្រសិទ្ធភាពនិងសក្ខិសិទ្ធិភាពនៃចំណាយសាធារណៈជាដាច់ការធ្វើសវិសម្ទៀកិច្ចការក្របខណ្ឌដែលត្រូវបំពេញមុខតំណែងនេះ។

**ចំណុចទី២  
គាររៀបចំនៃការរៀបចំសាធារណៈនិងការប្រើប្រាស់**

#### **មាត្រានៅ៤ ..**

សេចក្តីប្រាងដែនការប្រើប្រាស់ម្ទៀជាប់កិច្ចសន្យាបែស់ក្រសួង ស្ថាប័ននានា ត្រូវកំណត់ឱ្យបានជាក់លាក់អំពីប្រកភ័ទមុខតំណែង ចំនួននៃការប្រើប្រាស់ អង្គភាព ទីកន្លែងបំពេញការងារ និងរយៈពេលប្រើប្រាស់។

ក្រសួង ស្ថាបន ត្រូវរៀបចំសេចក្តីព្រោះដែនការរួមឱ្យបានជាក់លាក់ស្តិតម្មវិការនៃការប្រើប្រាស់ប៉ុនមន្ត្រីជាប់កិច្ចសន្យាដាររៀងកល់ផ្លូវសម្រាប់ច្បាប់បន្ទាប់ ដោយផ្តូកលើតម្មវិការជាក់ស្ថុង ដោយគិតរួមជាមួយសេចក្តីព្រោះដែនការក្របខណ្ឌមន្ត្រីកដារប្រចាំឆ្នាំ ហើយបញ្ចូនសេចក្តីព្រោះដែនការនេះមកក្រសួង មុខងារសាធារណៈឱ្យបានមុនដំណាច់ត្រីមាសទី១នៃឆ្នាំនីមួយៗ។

### នាយកនាគ់ ..

ក្រសួងមុខងារសាធារណៈនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ត្រូវទិន្នន័យនិងលើកសំណើសេចក្តីព្រោះដែនការនេះយ៉ាងយុរិត្រីមុនដំណាច់ត្រីមាសទី២ ធ្វើនប្រមុខជាផ្នែកភីបាលពិនិត្យនិងសម្រេច។

ក្រសួងមុខងារសាធារណៈ: ត្រូវធ្វើជាក់លើករបៀបដែនការប្រចាំឆ្នាំនៃក្រសួង ដែនការប្រើប្រាស់ដូចត្រូវក្រសួង ស្ថាបនច្បាក់ជាគិនិងច្បាក់ក្រោមជាគិនិងមុនដំណាច់ត្រីមាសទី៣នៃឆ្នាំនីមួយៗ។

### នាយកនាគ់ ..

ក្រសួង ស្ថាបនច្បាក់ជាគិនិងច្បាក់ក្រោមជាគិនិងជំនាញការធនធានមិនបានផ្តល់ដែនការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យារូបរាយ: ពេលកំណត់កុងមាត្រានិងមាត្រាទាងលើ ត្រូវចាត់ទុកចាត់មានតម្លៃវិការប្រើប្រាស់កុងឆ្នាំខាងមុខឡើយ។

### ចំណូនអិត្យ

**គោលការណ៍លើការប្រើប្រាស់សេចក្តីព្រោះនិងមុខងារសាធារណៈ**

### នាយកនាគ់ ..

មន្ត្រីជាប់កិច្ចសន្យា ត្រូវមានសញ្ញាតិខ្លា ប្រមាំងមានអាយុយ៉ាងគិច១៨(ឯប់ច្នាំបី)ឆ្នាំនិងមិនតម្លៃឱ្យមានលក្ខខណ្ឌអំពីសញ្ញាបត្រឡើយ លើកលែងតែមានការកំណត់ផ្សេងៗបែសក្រសួង ស្ថាបនផ្តូកលើសាលាការណ៍ដែលបានត្រូវការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យារូបរាយ: ពេលកំណត់កុងមាត្រានិងមាត្រាទាងលើ ត្រូវចាត់ទុកចាត់មានតម្លៃវិការប្រើប្រាស់កុងឆ្នាំខាងមុខឡើយ។

មន្ត្រីជាប់កិច្ចសន្យា ត្រូវបានរៀបចំដើរផ្តូកលើនឹងផែនការធ្វើឲ្យជាយករាយជាសាធារណៈយ៉ាងគិចមួយសង្គ័យ។

មុខតំណែងនៃមន្ត្រីជាប់កិច្ចសន្យា មានកំណត់កុងបញ្ជីមុខតំណែងនិងប្រាក់កុងបញ្ជីមុខតំណែងនិងប្រាក់កុងបញ្ជីមុខតំណែង ការកែសម្រួល ការបង្កើត និងការឈុបចោល មុខតំណែង ប្រមាំងការកែសម្រួលខបសម្ព័ន្ធទី១នៃអនុក្រឹត្យនេះ: ការកែសម្រួល ការបង្កើត និងការឈុបចោល ការកែសម្រួលខបសម្ព័ន្ធទី១នៃអនុក្រឹត្យនេះ: ត្រូវធ្វើឡើងដោយប្រកាសអនុក្រសួង កែសម្រួលខបសម្ព័ន្ធនិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីមានការកែសម្រួលខបសម្ព័ន្ធបសម្រួលខបសម្ព័ន្ធទី១នៃអនុក្រឹត្យនេះ។

### នាយកនាគ់ ..

មន្ត្រីជាប់កិច្ចសន្យា ត្រូវបានរៀបចំដើរផ្តូកលើនឹងផែនការធ្វើឲ្យជាយករាយជាសាធារណៈយ៉ាងគិច៣(បី)ខែ និងយ៉ាងប្រើប្រាស់ប្រចាំ៩២(ឯប់ពីរ)ខែកុងឆ្នាំនីមួយៗ ហើយអាចបន្ទាប់រៀបចំសេចក្តីត្រូវការនិងអនុលោមបទយុទ្ធសាស្ត្រនៃអនុក្រឹត្យនេះ។





មន្ត្រីជាប់កិច្ចសន្យាដែលទទួលបានប្រាក់កម្លាំង ប្រព្រាក់បំណាត់ ប្រព្រាក់ខបត្ថម្ភធ្វើនឹងក្រសួង  
ស្ថាប័ន និងអង្គភាពក្នុងកម្រិតបាបជាងប្រជុំប្រាក់កម្លាំងប្រចាំខែដែលមានកំណត់រយៈពេលខែមីនា នៃមាត្រាជាណ  
អនុញ្ញាតឱ្យដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរដើរ

ការកំណត់រយៈពេលខែមីនាប្រចាំខែ ត្រូវកំណត់ដោយប្រកាសអនុក្រសួងរាជរដ្ឋប្រជុំមុខងារសាធារណៈនិង  
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

#### ទ្វាការទី១ ..

មន្ត្រីជាប់កិច្ចសន្យាមានសិទ្ធិទទួលបានប្រាក់បំណាត់បំណុលកម្មដូចមន្ត្រីជាប់កិច្ចសន្យាដែលបានប្រចាំខែមីនាអនុលោមបទប្បញ្ញត្តិ  
ជាជម្រាន។

#### ចំណែកទី៥

គណនោយ្យការណ៍ ការទទួលខុសត្រូវ ការតាមចាប់នាថ្មី និងការអាយកម្មផ្ទៀងផ្ទាត់  
ទ្វាការទី២ ..

គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ត្រូវមាន  
គណនោយ្យការណ៍ការទទួលខុសត្រូវចំពោះកល់ព័ត៌មាននិងចំណុចនៃការប្រើប្រាស់ ការគ្រប់គ្រង និងការ  
ប្រើប្រាស់ជាក់លាក់ ព្រមទាំងការបើកផ្តើលប្រាក់កម្លាំងមន្ត្រីជាប់កិច្ចសន្យាក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

#### ទ្វាការទី៣ ..

ក្រសួងមុខងារសាធារណៈមានសមត្ថកិច្ចក្នុងការតាមដាន ត្រូវតិនិត្យ និងរាយការណ៍ដោយប្រជុំនិងការប្រើប្រាស់  
ការគ្រប់គ្រង និងការប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា ព្រមទាំងផ្តល់ព័ត៌មានប្រចាំខែដែលកំណត់រយៈពេលអាជីវកិច្ច  
ស្ថាប័ននៃការគ្រប់គ្រងនិងប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យា។

#### ទ្វាការទី៤ ..

ក្នុងការណ៍ព័ត៌មាន ក្រសួងមុខងារសាធារណៈអាចបេញចូលព័ត៌មានដែលគ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ  
និងថ្នាក់ក្រោមជាតិ ព្រមទាំងធ្វើការកែសម្រួលខបសម្បនុទី២និងទី៣នៃអនុក្រឹករោន៖ ដើម្បីជានាការអនុវត្ត  
ឱ្យសារនៃអនុក្រឹកឱ្យមានប្រសិទ្ធភាពខ្ពស់។

#### ចំណែកទី៦

#### អនុវត្តន៍យោបាយ

#### ទ្វាការទី៧ ..

បុគ្គលិកអំណុះតំណែងប្រព័ន្ធផ្លូវបានប្រើប្រាស់និងនិងចំណែក ក្នុងជំណើរការប្រចាំខែមីនាលើក្រសួងនិងព័ត៌មាន  
និងជំណើរការប្រចាំខែមីនាលើក្រសួង ស្ថាប័ន ហើយមានរយៈពេលជាប់ឆ្នាំពីពី(បី)ខែទី២ ត្រូវបាន  
ចាត់ចាត់ជាមួយមន្ត្រីជាប់កិច្ចសន្យានិងត្រូវស្ថិតក្រោមពីពានដែលគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា។

#### ទ្វាការទី៨ ..

ការបើកផ្តើលប្រាក់កម្លាំងប្រចាំខែដែលបានប្រើប្រាស់មន្ត្រីជាប់កិច្ចសន្យាក្នុងថ្ងៃទី២០១៦ អាចអនុញ្ញាតបើកផ្តើលប្រាក់  
និងយោងប្រើប្រាស់បានប្រចាំខែមីនាលើក្រសួង ស្ថាប័ន ហើយមានរយៈពេលជាប់ឆ្នាំពីពី(បី)ខែទី២ ត្រូវបាន

ចំណុកទី៧  
អនសាលប្បញ្ញត្តិ

ទ្វាគេះ ..

សាកថវិធានៗលេខ០១ សហវិធីចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១០ ស្តីពីប្រើប្រាស់និងការផ្តល់ប្រាក់ក្នុងសម្រាប់មន្ត្រីជាប់កិច្ចសន្យានិងបុគ្គលិកអនុបាននិងបទប្បញ្ញត្តិទាំងឡាយណាដើលដ្ឋាយនឹងអនក្រើសរោះ: ត្រូវទូកជានិកករណ៍។

ទ្វាគេះ ..

ដើម្បីទទួលបន្ទុកទីស្តីការគណៈដើម្បី ដើម្បីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីក្រសួងមុខងារ សាធារណៈ ដើម្បីគ្រប់ក្រសួង និងប្រជានគ្រប់ស្ថាប័នដើលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនក្រើសរោះ: តាមការកិច្ចរៀងខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាពេល។

ធ្វើនៅក្រុងប្រព័ន្ធផ្លូវការ ០៩:៤៥ ម៉ោង ឆ្នាំ២០១៦



នគរបាលនគរបាល នគរបាល នគរបាល

បានយកសេចក្តីគោរពជាមាបជុំ

សម្រាប់អគ្គមហាលេនប័ណ្ណីតេដោនាយកដើម្បី ដើម្បីចុះហត្ថលេខា

នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល

ឯក ព័ត៌មាន

ព័ត៌មាន

អត្ថបទខ្លួន៖

- ក្រសួងព្រះបាយកដិស
- អគ្គលេខាជាតិការដ្ឋានក្រុមបឹក្សាគម្ពន់
- អគ្គលេខាជាតិការដ្ឋានក្រុមបឹក្សាសកា
- អគ្គលេខាជាតិការដ្ឋានក្រុមបឹក្សាសកា
- អគ្គលេខាជាតិការដ្ឋានក្រុមបឹក្សាកិច្ច
- ខ្លួនការិយសម្រួលអគ្គមហាលេនប័ណ្ណីតេដោនាយកដើម្បី
- ខ្លួនការិយសម្រួលអគ្គមហាលេនប័ណ្ណីតេដោនាយកដើម្បី
- ដូចមាត្រាបេត
- កដិច្ច
- ឯកសារ កាលបរិច្ឆេទ

ឧបសម្ព័ន្ធីំនៃអនក្រើត្បូលេខ ៤៩. ២៩៩៧៨ ចុះថ្ងៃទី ៣០ ខែ កុម្ភា: ឆ្នាំ២០១៦  
ស្តីពីការគ្រប់គ្រងនិងការរើបច្បាស់មន្ទីជាប់កិច្ចសង្គា

នាយី

អូឡិចត្រូនិកប្រាក់ប្រព័ន្ធដែលសម្រាប់ប្រើប្រាស់មន្ទីជាប់កិច្ចសង្គា

| បរិយាយអូឡិចត្រូនិក                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                  | ប្រាក់ប្រព័ន្ធដែល<br>(រៀល)                                                                                     |
|-------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|----------------------------------------------------------------------------------------------------------------|
| <ul style="list-style-type: none"> <li>• គ្រឿងនាយក (គ្រឿងនាយកដៃអង្គភាព)</li> <li>• គ្រឿងនាយកដៃអង្គភាព</li> <li>• ផ្ទាល់គ្រឿងនាយកដៃអង្គភាព</li> <li>• អ្នកស្រាវជ្រាវដៃអង្គភាព</li> <li>• អ្នកបកប្រាកាសាតាលី សំស្តីត</li> <li>• អ្នកស្រាវជ្រាវដៃអង្គភាព</li> <li>• អ្នកដ្ឋានលំនៅខេត្តមាន</li> <li>• អ្នកដ្ឋានលំនៅខេត្តមាន</li> <li>• អ្នកគ្រប់គ្រងឯកសារ(រៀបចំឯកសារ, រៀបចំសិក្សា, បណ្តាលឃើញ...)</li> <li>• អ្នកចិត្តិមសត្វពិសោធន៍</li> <li>• ឧទ្ធនុរក្ស ផ្ទាំងផ្ទាល់សម្រាប់ប្រាក់ប្រព័ន្ធ</li> <li>• សិល្បៈករ សិល្បៈការិនី</li> <li>• បុគ្គលិកពន្លឹមអតិថិជន</li> <li>• បុគ្គលិកលក់គំរួលប្រសិទ្ធភាព</li> <li>• បុគ្គលិកកាន់វិញ្ញាក់ទង</li> <li>• ជាងទីក ជាងអគ្គិសនី</li> <li>• ជាងគំនូរ</li> <li>• ពិធីការ(រៀបចំសាលប្រជុំ, បម្រើកេសជ្ន័ៃ...)</li> <li>• ស្រដែលឱ្យនិញ្ញ ត្រួតពិនិត្យឱ្យនិញ្ញ</li> <li>• មន្ទីរពិសោធន៍</li> <li>• បសុព្ភារាណ(ពេទ្យសត្វ ថែសត្វ)</li> <li>• សម្របសម្រួលគម្រោង</li> <li>• ចុះបញ្ជីពាណិជ្ជកម្មខ្លាតគូច</li> <li>• សេវាកម្មទេសចរណ៍ មគ្គទេសនៃក្រោរ</li> <li>• ចុះបញ្ជីយានយន្ត</li> <li>• ការងារបណ្តុះបណ្តាល</li> <li>• ការងារអភិវឌ្ឍន៍</li> <li>• ការងារបច្ចេកទេសលកអាកាស វិញ្ញ<br/>ជានាយកប្រសិទ្ធភាព</li> </ul> |  <p>៥០០.០០០ (ប្រាំសែន)</p> |

| ចារិយាយទូទៅ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                            | ក្រសួងពេទ្យប្រជាធិបតេយ្យ (អ្នកដែលបានឈរ)                                                                                                                    |
|----------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|------------------------------------------------------------------------------------------------------------------------------------------------------------|
| <ul style="list-style-type: none"> <li>• រៀបចំពាយការណ៍</li> <li>• គ្រប់គ្រងគេហទំនើស កំពុង ព័ត៌មានវិទ្យា</li> <li>• សរស់ព័ត៌មាន ផ្តាឃូយព័ត៌មាន</li> <li>• ចំណួន ចំណួនដឹង</li> <li>• ដំឡើង ចងក្រោង និងពិនិត្យអត្ថបទ ថែរក្រាបីល</li> <li>• ទទួលបន្ទុកដោយបាល (បុះលខ, ទទួលទុសចូល, កាន់បញ្ជីត្រួតមាន...)</li> <li>• បកវិប្បាធមានរទស</li> <li>• ហោរិយាយ:អ្នកដែល</li> <li>• ផ្តើកស្ថិតិ</li> <li>• ផ្តើកទិន្នន័យ</li> <li>• ដំឡើយការអ្នកបរច្បាកទេសវាស់ដែងផ្លូវ</li> <li>• ដំឡើយការបរច្បាកទេសសាលាដីម្រោង (អយ្យការ ពៅក្រម ព្រះរាជាណាចក្រកម្ពុជា)</li> <li>• ដំឡើយការទិន្នន័យ (ព្យាករណ៍ទិន្នន័យនៃ វាស់កំពុសទិន្នន័យតាមស្ថានីយ ប្រមូលទិន្នន័យ បរិមាណទិន្នន័យ សីតុណ្ហភាព ហេតុសំណើម លេវិនខ្សោះ...)</li> <li>• ដំឡើយការសហគមន៍</li> <li>• ដំឡើយការ (ផ្លូវអាកាស ផ្លូវទិន្នន័យ)</li> <li>• ដំឡើយការផ្តើកវិវាទ</li> <li>• ដំឡើយការច្បាក់កំណត់របស់ក្រសួង ស្ថាប័ន</li> <li>• អ្នកយាមយានជំនឿ៖ <ul style="list-style-type: none"> <li>• អ្នកធ្វើអនាម័យ</li> <li>• អ្នកធ្វើអនាម័យនិងពាក់ព័ន្ធទាមមន្ទីរទទួល</li> <li>• អ្នកសែងសែន</li> <li>• អ្នកបើកហ៍ (បើយន្ត អេស្សាកទាំង ព្រំទូ និងក្រីងចក្ខុងផ្លូវទេសទៀត)</li> </ul> </li> <li>• កម្មករប្រព័ន្ធផាកសាល្យ (បិទបើកទ្វារទិន្នន័យ)</li> <li>• កម្មករ (ជំដឺ: ចិត្តិមសត្វ, រាជីប្បុកម្ម...)</li> <li>• កម្មករដូសដុល និងថែទាំ (ផ្លូវ ស្ថាប័ន លូទិន្នន័យ...)</li> <li>• ចុងរក្សា</li> <li>• សន្តិសុខ (យាមយ្ញាំង យាមក្រសួង...)</li> <li>• ថែស្នូន កាប់ឆ្នាំ</li> </ul> | <p>ក្រសួងពេទ្យប្រជាធិបតេយ្យ (អ្នកដែលបានឈរ)</p>  <p>500.000(បូនសែន)</p> |

| បរិយាយអុខ័ត្តិនោះ                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                                      | ប្រាក់ក្រឹងប្រជាធិបតេយ្យ (ទីផ្សារ)                                                                                                              |
|--------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------------|-------------------------------------------------------------------------------------------------------------------------------------------------|
| <ul style="list-style-type: none"> <li>• ដំនួយការអេដ្ឋកាត (អាជ្ញាធរ, នាយកដ្ឋាន)</li> <li>• ដំនួយការក្រុមដំនាប្បនីគិតសាស្ត្រ</li> <li>• ពោះពុម្ពកដកិច្ច (កាន់ម៉ាសីន)</li> <li>• កើបនិងដេរស្បែរកោកដកិច្ច</li> <li>• ចាប់ស្បែរកោកដកិច្ច (ផ្លូវ)</li> <li>• កាត់ក្រដាស (កាន់ម៉ាសីន)</li> <li>• គ្រប់គ្រងយ៉ាងគម្ពល់ងកសារនិងសម្ងាត់ងកសារ</li> <li>• ចំណូនឯងកសារពាល់សម្រាប់គម្ពល់</li> <li>• បញ្ចូលទិន្នន័យ</li> <li>• ដូយការងារប្រព័ន្ធម៉ាសីនគ្របាក់</li> <li>• ដូយការងារប្រព័ន្ធលូ</li> <li>• ពិនិត្យអភិវឌ្ឍន៍ការងារប្រព័ន្ធដែលមានការងារប្រព័ន្ធម៉ាសីន (ដំនាប្បនីក្រុមសាស្ត្រខ្លួន)</li> <li>• ដូយការងារវេដ្ឋកទំនាក់ទំនងអនុរាជកិច្ច</li> <li>• ដូយការងារវេដ្ឋកទំនាក់ទំនងសាធារណៈ</li> <li>• ដំនួយការវេដ្ឋកប្រព័ន្ធបំពងសម្ងាត់ងកសារនិងអេឡិចត្រូនិច</li> </ul> | <p>ប្រាក់ក្រឹងប្រជាធិបតេយ្យ (ទីផ្សារ) ៤០០.០០០ (បូនសែន)</p>  |

ឧបសម្ព័ន្ធទី២នៃអនុក្រឹត្យលេខ ៤៩-២០១៧ ចុះថ្ងៃទី ១០ ខែ កញ្ញា ឆ្នាំ២០១៦  
ស្តីពីការគ្រប់គ្រងនិងការរើបច្បាស់មន្ទីរដោយកិច្ចសង្ស័

ព្រះរាជាណាចក្រកម្ពុជា  
ជាតិ សាសនា ព្រះមហាក្សត្រ

**ចញ្ជីស្តីផ្លូវការ**

ចញ្ជីលាច់គិច្ចសល្មាន..... ចញ្ជីការលាយលោកស្សីល/ស្នាប័ន/អណ្តូតាត.....

| ល.រ | គោលនាម-នាម | ភេទ | ថ្ងៃខែឆ្នាំកំណើន | អង្គភាព/ទីកន្លែង<br>បំពេញការងារ | ១បរិយាយមុខតំណែង | តែលដែលបានបញ្ជីការងារ |                               | ធ្វើដំឡើង |
|-----|------------|-----|------------------|---------------------------------|-----------------|----------------------|-------------------------------|-----------|
|     |            |     |                  |                                 |                 | ម៉ោង ថ្ងៃ ខែ ឆ្នាំ   | ចាប់ដើមការងារ<br>បញ្ចប់ការងារ |           |
| ១   |            |     |                  |                                 |                 |                      |                               |           |
| ២   |            |     |                  |                                 |                 |                      |                               |           |
| ៣   |            |     |                  |                                 |                 |                      |                               |           |
| ៤   |            |     |                  |                                 |                 |                      |                               |           |
| ៥   |            |     |                  |                                 |                 |                      |                               |           |

- បញ្ចប់បញ្ជីត្រីមចំនួន: .....នាក់ ( សរស់ដោអក្សរ..... )  
ខ្ញុំសូមធានាថាពីមានដែលបានអេក្រង់ខាងលើ ពិការត្រីមចំនួន។

ធ្វើនៅ.....ថ្ងៃទី.....ខែ.....ឆ្នាំ.....

ច្បាប់ជីវិតនៅមន្ទីរស្សីល ស្នាប័នមួយចាន់អណ្តូតាត

១បរិយាយមុខតំណែងមានកំណត់ក្នុងឧបសម្ព័ន្ធទី១នៃអនុក្រឹត្យនេះ:

២ថ្ងៃកំដើរក្នុងស្នាប័ន បុប្រាណអង្គភាព អនុលោមមាត្រា១១នៃអនុក្រឹត្យនេះ:

ឧបសម្ព័ន្ធទី៣នៃអនក្រៀតរោលខ្លួន ៩៧-៨៤ ចុះថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ២០១៦  
ស្តីពីការគ្រប់គ្រងនិងការរបៀប្រាស់មន្ត្រីជាបកិច្ចសន្យា

ព្រះរាជាណាចក្រកម្ពុជា  
ជាតិសាសនាព្រះមហាក្សត្រ

ក្រសួង ស្ថាប័ន:  
អណ្តាញ:

របចក

4X6

ប្រព័ន្ធមូលដ្ឋាន

ក. តំបន់ទីដែលបង្កើតឡើង

- នាយករដ្ឋមន្ត្រី - នាយករដ្ឋមន្ត្រី
- អគ្គនាយករដ្ឋមន្ត្រី
- ថ្វីខេត្តកំណើត
- ថ្វីភ្នែងកំណើត
- ក្រុងក្រាម
- លេខអត្តសញ្ញាណបណ្តុះបណ្តុះ
- អង្គភាព/ថ្វីភ្នែងបំពេញការងារ

ខ. តំបន់ទីលាងដាក់

- អាសយដ្ឋានបច្ចុប្បន្ន
  - លេខទូរសព្ទ
  - អីមិល(ប្រសិនបើមាន)
- ឯកសារនេះអាចបង្កើតឡើងបានប្រចាំខែ ឬប្រចាំឆ្នាំ

រឿង: ..... ថ្ងៃទី: ..... ខែ: ..... ឆ្នាំ: .....

ហត្ថលេខា/ស្មាមឈ្មោះសមិទ្ធន៍